



រSTOP Spillover Story Grants 2022 (រឿងការបញ្ឈប់ការចម្លងជាជំនួយឥតសំណងសម្រាប់ឆ្នាំ 2022)



EJN កំពុងផ្តល់ជំនួយឥតសំណងដល់អ្នកសារព័ត៌មានមកពីប្រទេស កម្ពុជា កូរ៉េ ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដើម្បីការពារសិទ្ធិសម្លេងរបស់ពួកគេ និងការពង្រឹងសុវត្ថិភាពសម្រាប់ការប្រកាសសុខភាពសាធារណៈ។

សូមអានផ្នែកខាងក្រោមដោយប្រុងប្រយ័ត្ន ព្រោះវាមានព័ត៌មានសំខាន់ៗអំពីសិទ្ធិ និងដំណើរការដាក់ពាក្យ។

ទិដ្ឋភាពទូទៅ

ច្រើនជាង **6 ក្នុងចំណោម 10** ជំងឺឆ្លងដែលគេស្គាល់ពីចម្លងពីសត្វ —
ចម្លងពីសត្វទៅមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ ឬតាមរយៈអាហារ ទឹក ឬបរិស្ថាន។
ការប៉ាន់ប្រមាណមួយបង្ហាញថា **75%**

នៃភ្នាក់ងារបង្កមរតកដែលកំពុងលេចឡើង គឺមានប្រភពដើមពីសត្វ។ កូរ៉េដ-១៩
រំលេចពីផលវិបាកដ៏អាក្រក់ជាសាកលនៃជំងឺឆ្លងពីសត្វ នៅឡើយ
ជាងពីរដ្ឋនៃការភ្នាក់ងារនេះ យើងមិនទាន់យល់គ្រប់យ៉ាងដែលយើងត្រូវដឹង
ដើម្បីទប់ស្កាត់ជំងឺបន្ទាប់ទៀត។

ការយល់ដឹងជាសាធារណៈអំពីហានិភ័យនៃជំងឺឆ្លងពីសត្វទៅមនុស្សគឺមានកម្រិត
ហើយផ្នែកជាច្រើននៃពិភពលោក
ការឆ្លើយតបនឹងជំងឺរាតត្បាតត្រូវបានគេសម្គាល់ឃើញថាកង្វះទិន្នន័យ
និងព័ត៌មានក្នុងក្លាយដែលផ្សព្វផ្សាយយ៉ាងរហ័សនិងមិនអាចគ្រប់គ្រងបាន។
ដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ
និងសហគមន៍ត្រូវការព័ត៌មានដែលអាចទុកចិត្តបាន ផ្អែកលើភស្តុតាង
និងវិធានដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងជំរុញឱ្យមានការផ្លាស់ប្តូរ។

ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានដែលផ្អែកលើវិទ្យាសាស្ត្រដល់សហគមន៍ដែលមានហា
និភ័យបំផុត EJN បានចូលរួមជាមួយសម្ព័ន្ធសកលដែលដឹកនាំដោយសាកលវិទ្យាល័យ Tufts
និង USAID ដែលត្រូវបានគេស្គាល់ថាជា **បញ្ឈប់ការចម្លង** ដែលកំពុងតែធ្វើការដើម្បីស្វែងយល់
និងដោះស្រាយហានិភ័យដែលបង្កឡើងដោយមេរោគដែលគេស្គាល់ថាជាវីរុសចម្លងពីសត្វ
ជាមួយនឹងសក្តានុពលក្នុងការរីករាលដាលពីសត្វ និងបណ្តាលឱ្យមានការផ្ទុះឡើង ជំងឺរាតត្បាត
និងជំងឺរាតត្បាតនៅក្នុងមនុស្ស។

ជាផ្នែកមួយនៃគម្រោងនេះ EJN កំពុងផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកសារព័ត៌មាន
ដើម្បីបង្កើនព័ត៌មានសាធារណៈ និងសមត្ថភាពអ្នកសារព័ត៌មានជុំវិញប្រធានបទនេះ។
ជាមួយនឹងការណែនាំ 1-1
អ្នកសារព័ត៌មាននឹងស្ថិតក្នុងជំហានក្នុងការប្រឡូប្រឡាំងនឹងព័ត៌មានខុស និងមិនពិត
និងផលិតរបាយការណ៍ដែលមានគុណភាពខ្ពស់ស្តីពីការគំរាមកំហែងនៃជំងឺចម្លងពីសត្វ
ក៏ដូចជាដំណោះស្រាយដើម្បីការពារព្រឹត្តិការណ៍ហៀរហៀរនាពេលអនាគត។

ប្រធានបទរឿង

យើងស្វែងរកមន៍គំនិតនៃសាច់ប្រាក់ដែលផ្តោតលើមេរោគដែលចម្លងពីសត្វខាងក្រោម៖

- **អេប៊ូឡា**
- **Marburg**
- **មេរោគកូរ៉ូណាសាច់ប្រភពដើមចេញពីសត្វ**
- **មេរោគកូរ៉ូណាសាច់ប្រភពដើមឆ្លងពីសត្វ (SARS-CoV, SARS-CoV-2, MERS-CoV)**
- **Nipah virus**

- **Lassa virus**

យើងមានគោលបំណងដើម្បីគាំទ្រដល់ការផលិតរឿងដែលលើកកម្ពស់ការយល់ដឹងអំពីមេរោគអ៊ីសសដែលឆ្លងពីសត្វ និងជំរុញការសន្ទនាក្នុងចំណោមសហគមន៍ និងអ្នកបង្កើតគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងតំបន់។

សំណើដែលពេញចិត្តគឺផ្ដោតលើប្រធានបទ

ឬសាច់រឿងដែលមិនត្រូវបានគ្របដណ្ដប់យ៉ាងទូលំទូលាយ។

បញ្ហាដែលបានទទួលការគ្របដណ្ដប់ពី ព្រឹត្តិបត្រផ្សព្វផ្សាយច្រើនរយ ឬមិនផ្តល់ម៉ូតិវេស ទំនងជាមិនសូវត្រូវបានជ្រើសរើសទេ។

យើងស្វាគមន៍ ចំពោះសាច់រឿងដែលរំលេចទិន្នន័យ និងការស្រាវជ្រាវវិទ្យាសាស្ត្រចុងក្រោយបំផុត និងពន្យល់អំពីភ្នាក់ងារចម្លងមេរោគពីសត្វ កំណត់យុទ្ធសាស្ត្រការពារ ដើម្បីប្រមើលមើល និងកាត់បន្ថយការផ្ទុះឡើងនាពេលអនាគត និងលម្អិតលើចំណុចប្រសព្វនៃសុខភាពសាធារណៈ និងបញ្ហាសកលផ្សេងទៀត។

យើងចាប់អារម្មណ៍ជាពិសេសចំពោះគំនិតនៃសាច់រឿងដែលមានគោលបំណងរាយការណ៍អំពីជំងឺដែលឆ្លងពីសត្វ និងការចម្លងក្នុងលក្ខណៈដែលប្រកាន់យេនឌ័រ ហើយរំលេចគំនិតដែលផ្ដោតលើបញ្ហាយេនឌ័រ ជាពិសេសនៅក្នុងសហគមន៍ដែលងាយរងគ្រោះចំពោះ ការគំរាមកំហែងខ្លាំងនៃការចម្លង។

ដល់ទីបញ្ចប់ គំនិតដែលមិនរួមបញ្ចូលទស្សនៈយេនឌ័រចំពោះជំងឺដែលឆ្លងដោយសត្វ និងបញ្ហាប្រឈមនៃការរីករាលដាលរបស់ពួកគេទំនងជាមិនសូវត្រូវបានជ្រើសរើសទេ។

អ្នកដែលមានសិទ្ធិដាក់ពាក្យ

មានតែអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅក្នុង **បង់ក្លាវែស កម្ពុជា កូតឌីវ៉េ លីបេរីយ៉ា**

សៀវភៅអ្នករួម អ៊ីហ្គង់ដា និងវៀតណាម ដែលមានសិទ្ធិដាក់ពាក្យ។

អ្នកសារព័ត៌មានជាក្រុម មានសិទ្ធិដាក់ពាក្យ។ ទោះជាយ៉ាងនោះក៏ដោយ ការដាក់ពាក្យត្រូវធ្វើឡើងដោយមានឈ្មោះបេក្ខភាពដឹកនាំម្នាក់។

បេក្ខភាពដឹកនាំត្រូវទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយ **EJN** និងទទួលមូលនិធិក្នុងនាមក្រុម ប្រសិនបើសម្រេចរយៈពេល។

សម្រាប់គោលបំណងនៃវិភាគការផ្តល់ជំនួយនេះ យើងនឹងទទួលយកពាក្យសុំជាភាសាអង់គ្លេស វៀតណាម ខ្មែរ និងបារាំង។ ទោះជាយ៉ាងនោះក៏ដោយ សាច់រឿងអាចត្រូវបានផលិតជាភាសាណាមួយក៏បាន។

ការដាក់ពាក្យគឺបើកចំហសម្រាប់អ្នកសារព័ត៌មានដែលធ្វើការក្នុងប្រទេសផ្សេងៗ (អនឡាញ បោះពុម្ព ទូរទស្សន៍ វីឡូ)។ អ្នករាយការណ៍ឯករាជ្យ និងបុគ្គលិករាយការណ៍មកពីស្ថាប័នអន្តរជាតិ ជាតិ ក្នុងស្រុក ឬសហគមន៍មានសិទ្ធិដាក់ពាក្យ។ យើងលើកទឹកចិត្តឱ្យមានការដាក់ពាក្យ

ពីអ្នកសារព័ត៌មានអាជីពថ្មីឡែង

ប៉ុន្តែអ្នកយកព័ត៌មានដែលមានបទពិសោធន៍ដែលមានកំណត់ត្រានៃការរាយការណ៍អំពីបញ្ហាសុខភាព និងបរិស្ថានក៏ត្រូវបានស្វាគមន៍ក្នុងការដាក់ពាក្យផងដែរ។

EJN រក្សាសិទ្ធិក្នុងការដកសិទ្ធិបេក្ខជនពីការពិចារណា
ប្រសិនបើពួកគេត្រូវបានគេរកឃើញថាបានចូលរួមក្នុងការប្រព្រឹត្តិខុសវិធានដីវៈ ឬមិនត្រឹមត្រូវ។

កសួការសម្រាប់សាច់រៀង

យើងរំពឹងថានឹងផ្តល់រង្វាន់ **យ៉ាងហោចណាស់ជំនួយឥតសំណងមួយដល់ប្រទេសគោលដៅនីមួយៗ ជាមួយនឹងថវិកាជាមធ្យមចំនួន \$1,200 ក្នុងមួយប្រទេស** ។

យើងគ្រោងនឹងបញ្ចេញជំនួយឥតសំណងនៅខែសីហា ឆ្នាំ 2022

ដោយរំពឹងថាសាច់រៀងទាំងអស់នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី 30

ខែវិច្ឆិកានៅពេលចុងក្រោយបំផុត។

អ្នកដាក់ពាក្យត្រូវតែពិចារណាអំពីពេលវេលានេះនៅពេលប្រៀបធៀបនៃការងាររបស់ខ្លួន។

សុវត្ថិភាព យើងលើកទឹកចិត្តអ្នកយកព័ត៌មានឱ្យធ្វើតាម **ការអនុវត្តល្អបំផុត** សម្រាប់

COVID-19 ខណៈពេលកំពុងរាយការណ៍។ ប្រសិនបើចាំបាច់

អ្នកគួរតែដាក់បញ្ចូលការចំណាយទាក់ទងនឹង **COVID** ដូចជាការធ្វើតេស្ត ឬឧបករណ៍ការពារផ្ទាល់ខ្លួនទៅក្នុងថវិការបស់អ្នក។

ភាសានៃការបោះពុម្ពផ្សាយ សាច់រៀងអាចត្រូវបានផលិតជាភាសាណាមួយក៏បាន។

ទោះជាយ៉ាងណាក៏ដោយ បេក្ខជនដែលមានបំណងសរសេរ

ឬផលិតរៀងជាភាសាកំណើតរបស់ខ្លួន ចាំបាច់ត្រូវបញ្ចូលការបកប្រែជាភាសាអង់គ្លេសផងដែរ។

សូមបញ្ចូលថ្លៃបកប្រែក្នុងថវិកា ប្រសិនបើចាំបាច់។

ថវិកាសម្រាប់សាច់រៀង បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យផ្តល់ថវិកាលម្អិតជាមួយនឹងហេតុផល

សម្រាប់ចំនួនទឹកប្រាក់ដែលបានស្នើសុំដោយប្រើគំរូដែលបានផ្តល់ជូនខាងក្រោម។

យើងស្នើសុំឱ្យថវិកាមានភាពសមហេតុផល

និងគិតគូរពីការចំណាយចាំបាច់សម្រាប់ការរាយការណ៍ ដូចជាការធ្វើដំណើរ

និងការស្នាក់នៅជាដើម។ សូមកត់ត្រាផងដែរនៅលើទម្រង់ថវិការបស់អ្នក

ប្រសិនបើអ្នកកំពុងទទួលបានមូលនិធិពីម្ចាស់ជំនួយផ្សេងទៀតសម្រាប់សាច់រៀងនេះ។

និយាយជាទូទៅ សំណើសុំដែលមានថវិកាតូចជាងនឹងមានភាពប្រកួតប្រជែងជាងមុន

ប៉ុន្តែយើងនឹងពិចារណាលើបរិមាណជំនួយឥតសំណងដែលមានតម្លៃច្រើនជាងសម្រាប់សាច់រៀង

ដោយប្រើប្រាស់វិធីសាស្ត្របែបនវានុវត្តន៍ បែបសហការគ្នា

ឬការស៊ើបអង្កេតដែលអាចប្រើប្រាស់ធនធានច្រើន និងចំណាយពេលច្រើន។

យើងរំពឹងថាសំណើនឹងឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយនូវអ្វីដែលឧបករណ៍ដែលអ្នកស្នើសុំមានលទ្ធភាព

តម្រូវប្រើប្រាស់រួចហើយ (រួមទាំងការមេរ័យ ជ្រុង ពន្លឺ ជើងការមេរ័យ។ល។)

ហើយនឹងមិនគិតគូរអំពីថវិកាដែលផ្តោតលើការទិញឧបករណ៍ថ្មីនោះទេ។

យើងនឹងពិចារណាលើប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ខែរបស់អ្នកយកព័ត៌មាន ជាពិសេសប្រសិនបើ

អ្នកដាក់ពាក្យជាអ្នកឯករាជ្យ។ សូមប៉ាន់ស្មានពេលវេលាដែលអ្នកនឹងត្រូវបំពេញសាច់រៀងនេះ

ហើយស្នើសុំជាសំណងដែលអ្នកជឿថាឆ្លុះបញ្ចាំងពីអត្រាទីផ្សារសមរម្យ។ យើងស្នើថា

ទោះបីបណ្តោះអាសន្នថាតម្លៃមិនលើសពី 30% នៃថវិកាសរុបទេ។

ការទទួលស្គាល់ការគាំទ្រពី EJN: សាច់រៀងដែលបានបោះពុម្ពផ្សាយ

និង/ឬការផ្សាយត្រូវតែបង្ហាញការគាំទ្រ EJN ដោយរួមបញ្ចូលស្លាកនេះ៖

"សាច់រៀងនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីបណ្តាញសារព័ត៌មានផែនដីរបស់

Internews" ។

សិទ្ធិបោះពុម្ពផ្សាយ: អ្នកដែលទទួលបានជំនួយឥតសំណងមានសេរីភាពក្នុងការបោះពុម្ពផ្សាយ

ឬផ្សាយសាច់រៀងរបស់ពួកគេជាមុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធរបស់ពួកគេ

ដរាបណា Internews 'EJN' ដែក្នុង និងជាអ្នកផ្តល់មូលនិធិជំនួយ USAID

ក៏ត្រូវបានផ្តល់សិទ្ធិក្នុងការកែសម្រួល បោះពុម្ពផ្សាយ និងចែកចាយវាដោយសេរីផងដែរ។

លក្ខណៈវិនិច្ឆ័យនៃការវិនិច្ឆ័យ

អ្នកដាក់ពាក្យត្រូវតែពិចារណាចំណុចខាងក្រោមនៅពេលរៀបចំសំណើសាច់រៀងរបស់ពួកគេ។

- **ភាពពាក់ព័ន្ធ:** តើសំណើត្រូវតាមលក្ខណៈវិនិច្ឆ័យ និងគោលបំណងនៃការស្នើសុំឬទេ? ហេតុអ្វីសាច់រៀងនេះវាសំខាន់ ហើយជូនទៅអ្នកណា? តើបានកំណត់ច្បាស់លាស់នូវគំនិតសំខាន់ បរិបទ និងគោលបំណងនៃការស្នើសុំឬទេ?
- **មុំ:** ប្រសិនបើសាច់រៀងត្រូវបានគ្របដណ្តប់ តើសំណើរបស់អ្នកនាំមកនូវការយល់ដឹងថ្មីចំពោះប្រធានបទ ឬផ្តល់នូវមុំថ្មីឬទេ?
- **ផលប៉ះពាល់:** តើសំណើនេះមានការនិទានកថា ឬធាតុស៊ើបអង្កេតដែលរឹងមាំដែលនឹងផ្តល់ដំណឹង និងផ្សារភ្ជាប់ ទាក់ទាញការចាប់អារម្មណ៍ បញ្ឆោតឱ្យមានការជជែក ដេញដោល និងសកម្មភាពលើកទឹកចិត្តដែរឬទេ?
- **ការនិទានរៀងប្រកបដោយនវានុវត្តន៍:** ការប្រើប្រាស់វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ពហុព័ត៌មាន និងទិន្នន័យដែលអាចមើលឃើញនឹងត្រូវបានចាត់ទុកថាជាការប្រកបដោយនវានុវត្តន៍។
- **ផែនការសម្រាប់ការបោះពុម្ពផ្សាយទាន់ពេលវេលា:** អ្នកយកព័ត៌មានមិនថាឯករាជ្យ ឬធ្វើការនៅតាមប្រព័ន្ធផ្សព្វផ្សាយទេ នឹងត្រូវបញ្ជូលលិខិតគាំទ្រពីអ្នកកែសម្រួលនៅក្នុងពាក្យសុំរបស់ពួកគេ ដោយប្រើប្រាស់ការបោះពុម្ពផ្សាយឱ្យបានមុនថ្ងៃទី 30 ខែវិច្ឆិកា។

ដំណើរការដាក់ពាក្យសុំ


- ចុចប៊ូតុង ' ដាក់ពាក្យសុំឡើងវិញ ' នៅផ្នែកខាងលើនៃគេហទំព័រ។
- ប្រសិនបើអ្នកមានគណនីដែលមានស្រាប់ អ្នកនឹងត្រូវចូល។
ដោយសារយើងបានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់យើងនាពេលថ្មីៗនេះ
អ្នកប្រហែលជាត្រូវកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញដោយចុច
" ភ្លេចពាក្យសម្ងាត់ ? " តំណភ្ជាប់នៅក្នុងទំព័រចូល។ ប្រសិនបើអ្នកមិនមានគណនីទេ
អ្នកត្រូវតែចុះឈ្មោះដោយចុច " ចូល " នៅផ្នែកខាងលើខាងស្តាំនៃទំព័រ
ហើយចុចលើតំណ " ចុះឈ្មោះ " នៅផ្នែកខាងក្រោមនៃទំព័រដែលបើក។
ចុច [ទីនេះ](#) សម្រាប់ការណែនាំលម្អិតអំពីរបៀបបង្កើតគណនី
ហើយ [ទីនេះ](#) សម្រាប់ការណែនាំលម្អិតអំពីរបៀបកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ
ប្រសិនបើអ្នកចាប់ផ្តើមដាក់ពាក្យសុំ ហើយចង់ត្រលប់មកវិញ
ហើយបំពេញវានៅពេលក្រោយ អ្នកអាចចុច 'Save Draft'។
ដើម្បីត្រលប់ទៅសេចក្តីប្រាង្គវិញ អ្នកនឹងត្រូវត្រលប់ទៅទិកាស ហើយចុច
' ដាក់ពាក្យឡើងវិញ ' មេរៀន ដើម្បីរកការដាក់ពាក្យ។
- ការដាក់ពាក្យត្រូវតែផ្តល់ឱកាសម្អិតនៅក្នុងតារាង Excel
ជាមួយនឹងហេតុផលសម្រាប់ចំនួនទឹកប្រាក់ដែលបានស្នើសុំ។
ទាញយកគំរូទំព័រទំនេរនេះដោយចុចលើ [តំណភ្ជាប់](#) ។
- បេក្ខជនទាំងអស់ចាំបាច់ត្រូវផ្តល់លិខិតគាំទ្រដែលមានហត្ថលេខាពីអ្នកកែសម្រួល
របស់ពួកគេខ្លួន
ដោយបញ្ជាក់យ៉ាងច្បាស់ថាប្រព័ន្ធផ្សព្វផ្សាយនឹងបោះពុម្ពសាច់រៀងរាល់ថ្ងៃដែលផលិតជាល
ទូទៅនៃជំនួយឥតសំណងនេះ។
- បេក្ខជនក៏នឹងត្រូវបញ្ជូន
រឿងរ៉ាវចំនួនពីរប្រតិណ្ណភ្ជាប់ទៅកាន់ការងារដែលពាក់ព័ន្ធផងដែរ។

ចំណាំ៖

គេនឹងស្នើសុំឱ្យអ្នកផ្គត់ផ្គង់ឯកសារគាំទ្រទាំងនេះនៅពេលដែលអ្នកចាប់ផ្តើមដំណើរការពាក្យសុំ ដូច្នេះសូមរក្សាគ្រឿងឱ្យបានស្រប។

ប្រសិនបើអ្នកជួបប្រទះការលំបាកក្នុងការដាក់ពាក្យសុំរបស់អ្នក
ឬមានសំណួរអំពីជំនួយសូមផ្ញើអ៊ីម៉ែល info.ejn@internews.org ។ កុំទាក់ទងអ៊ីម៉ែល
Internews ផ្សេងទៀតទាក់ទងនឹងឱកាសនេះ ព្រោះយើងនឹងមិនទទួលបានទេ។

ពាក្យសុំដែលបានដាក់ស្នើបន្ទាប់ពីកាលបរិច្ឆេទកំណត់នឹងមិនត្រូវបានពិចារណាទេ។
សូមពិចារណាបញ្ជូនពាក្យសុំយ៉ាងហោចណាស់មួយថ្ងៃមុនថ្ងៃផុតកំណត់
ដើម្បីជៀសវាងបញ្ហាណាមួយ។



អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា យើងចង់បានសារ័យៗពីអ្នកអំពីជំងឺវីរុសដែលចម្លងដោយសត្វ

និងការវិវត្តប្រែប្រួលដើម្បីការពារការរីករាលដាលរបស់វាពីសត្វទៅមនុស្ស!

ពាក្យសុំជាភាសាខ្មែរត្រូវបានទទួលយក។ ផុតកំណត់ត្រីមិថុនា ៨ ខែសីហា។

ការរំលឹក! អ្នកសារព័ត៌មានពីប្រទេសកម្ពុជា កុំភ្លេចថា យើងកំពុងផ្តល់ជំនួយឥតសំណងរហូតដល់ \$1,200

ដើម្បីរាយការណ៍អំពីជំងឺដែលឆ្លងដោយវីរុសតាមសត្វនិងកិច្ចវិវត្តប្រែប្រួលដើម្បីការពារការរីករាលដាល

របស់វាពីសត្វទៅមនុស្ស។ ប្រសិនបើសំណើត្រូវបានអនុម័ត

អ្នកក៏នឹងទទួលបានការបង្កើតមួយទល់មួយពីអ្នកសារព័ត៌មានដែលមានបទពិសោធន៍ផងដែរ។

ពាក្យសុំជាភាសាខ្មែរត្រូវបានទទួលយក។ ដាក់ពាក្យមុនថ្ងៃទី ៨ ខែសីហា

អត្ថបទជម្រើស

- ការរាយការណ៍អំពីជំងឺដែលចម្លងដោយសត្វ
- ឱកាសផ្តល់ជំនួយឥតសំណង
- អំពាវនាវឱ្យអ្នកសារព័ត៌មានរាយការណ៍ពីកិច្ចវិវត្តប្រែប្រួលរបស់សត្វព័ត៌មានរាលដាលពីសត្វទៅមនុស្ស
- ផុតកំណត់ថ្ងៃទី 2 ខែសីហា, 2022
- អ្នកដែលមានសិទ្ធិដាក់ពាក្យសុំ យើងស្វាគមន៍ការដាក់ពាក្យសុំពីប្រទេស បង់ក្លាដែស កម្ពុជា កូតឌីវេ លីបេរីយ៉ា សៀរ៉ាឡេអ៊ូនី អ៊ីហ្គ្លង់ដា និងវៀតណាម។
- ពាក្យសុំជាភាសាអង់គ្លេស ខ្មែរ វៀតណាម និងបារាំងត្រូវបានទទួលយក
- សារ័យៗដែលទាក់ទងនឹងមេរោគវីរុសមួយចំនួនខាងក្រោមនឹងត្រូវបានផ្តល់អាទិភាព។
 - អេបូឡា
 - Marburg
 - មេរោគកូរ៉ូណាវីរុសក្រុមថ្មីសាយអំប្រភពដើមចេញពីសត្វ
 - មេរោគកូរ៉ូណាវីរុសប្រភពដើមឆ្លងពីសត្វ (SARS-CoV, SARS-CoV-2, MERS-CoV)
 - Nipah virus
 - Lassa virus